



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២

## សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមការពារសិទ្ធិមនុស្ស ខ្មែរកម្ពុជាក្រោម (KKKHRA) បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជា អាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាល ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៨នាក់ (៣៤%ជាស្ត្រី) ពីគ្រប់ភូមិ ក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

### **តម្រូវការជាអាទិភាពទាំង៥ ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង**

#### **១. ការសាងសង់មណ្ឌលសុខភាព គ្រូពេទ្យ និងសំភារៈ**

- សុំមណ្ឌលសុខភាព ១ខ្នងមាន៥បន្ទប់ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីប្រូ នៅភូមិសំអាង មានបណ្តោយ៤៥ ម៉ែត្រ ទទឹង៧ម៉ែត្រ មានបុគ្គលិកពេទ្យសម្រាប់បំរើការក្នុងមណ្ឌលសុខភាពចំនួន៩នាក់ សម្រាប់ពេទ្យ ជំនាញមានពេទ្យកុមារ២នាក់ ពេទ្យជំនាញទូទៅ២នាក់ ពេទ្យឆ្មប២នាក់ ពេទ្យព្យាបាលជំងឺរោគរបេង២ នាក់ និងប្រធានសម្រាប់គ្រប់គ្រងពេទ្យចំនួន១នាក់ និងមានបំពាក់សំភារៈបរិក្ខារពេទ្យឲ្យបានគ្រប់គ្រាន់ រួមមានគ្រឿងសង្ហារឹម សុំបង្គន់អនាម័យចំនួន២ ដែលក្នុង១បន្ទប់ មានបន្ទប់ទឹក១ និងបង្គន់ ដោយ១ បន្ទប់ៗមានបណ្តោយ៤ម៉ែត្រ ទទឹង២,៥០ម៉ែត្រ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីប្រូ មានសំភារៈសំរាប់ប្រើ ប្រាស់ក្នុងបង្គន់ និងដឹកអណ្តូងស្នប់ចំនួន១ ដោយមានរបងឥដ្ឋស៊ីម៉ង់ពីទ្វារវិញមណ្ឌលសុខភាព។ សូម ចាប់ផ្តើមកសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤។

#### **២. ការសាងសង់សាលារៀន**

- សុំសាលារៀន១ខ្នង មាន៤បន្ទប់ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីប្រូ នៅភូមិឆ្នោតថ្មី មានបណ្តោយ៣៦ ម៉ែត្រ ទទឹង៩ម៉ែត្រ មានលោកគ្រូបង្រៀនចំនួន៧នាក់ ក្នុងនោះមានលោកនាយកសាលា១នាក់ មានតុ

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

គ្រូ គុសិស្ស ក្តារខៀន និងគ្រឿងសង្ហារឹមគ្រប់គ្រាន់ មាន**បង្គន់អនាម័យ**ចំនួន២ខ្នង មួយខ្នងៗមានចំនួន ២បន្ទប់ មានទទឹង២,៥០ម៉ែត្រ បណ្តោយ៤ម៉ែត្រ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីបប្រូ មាន**អណ្តូងស្នប់**១ មាន របងឥដ្ឋព័ទ្ធជុំវិញសាលារៀន។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤។

**៣. ការសាងសង់ និងជួសជុលផ្លូវលំ**

- សុំសាងសង់ផ្លូវលំក្រាលគ្រួសក្រហម២ខ្សែ កាត់បណ្តោយភូមិទាំងពីរ គឺចំនុច**ទី១**នៅភូមិសំអាង ចាប់ ផ្តើមពីផ្លូវថ្នល់ជាតិក្បាលភូមិសំអាង ដល់ចុងភូមិសំអាង មានប្រវែង១២០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងដាក់ លូ១កន្លែង មានមុខកាត់៨តឹក បណ្តោយ១ម៉ែត្រ ចំនួន៨កង។ ចំនុច**ទី២**នៅភូមិភ្នំត្នោតថ្មី ចាប់ពីផ្លូវជាតិ ក្បាលភូមិ ដល់ចុងភូមិ មានប្រវែង១៥០០ម៉ែត្រ និងដាក់លូ៣កន្លែង មានមុខកាត់៨តឹក បណ្តោយ១ ម៉ែត្រ ដោយ១កន្លែងៗចំនួន៨កង។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៦។
- សុំជួសជុលផ្លូវលំក្រាលគ្រួសក្រហមក្នុងភូមិឆ្នាំងចំនួន៥ខ្សែ៖
  - ផ្លូវខ្សែទី១ កាត់ទទឹងភូមិ មានប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិ ដល់អូរល្អៅ
  - ផ្លូវខ្សែទី២ បណ្តោយភូមិ ប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីផ្លូវជាតិ ដល់ភូមិឆ្នាំង
  - ផ្លូវខ្សែទី៣ មានប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីផ្លូវទៅ ដល់ចុងភូមិឆ្នាំង
  - ផ្លូវខ្សែទី៤ មានប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីផ្លូវប្រឡាយ ទៅដល់ទី៥ចុងភូមិឆ្នាំង
  - ផ្លូវខ្សែទី៥ មានប្រវែង៤៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីផ្លូវភូមិឆ្នាំង ដល់ព្រំប្រទល់ភូមិមន ឃុំអន្លង់ ជ្រៃ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៦។

**៤. ការស្នើសុំម៉ាស៊ីនភ្លើង**

- សុំម៉ាស៊ីនភ្លើងចំនួន៣គ្រឿង សម្រាប់បំបៅភ្លើងក្នុងភូមិទាំង៣គឺ ដែលម៉ាស៊ីននីមួយៗមានកំលាំង៣០ សេស និងអាចអូសឌីណាម៉ូ២០គីឡូរ៉ាត់បាន៖ **ភូមិសំអាង**ម៉ាស៊ីនភ្លើង១គ្រឿង អាច-តប្រព័ន្ធខ្សែភ្លើងចូល តាមផ្ទះចំនួន៩៥ខ្នង។ **ភូមិភ្នំត្នោតថ្មី**ម៉ាស៊ីនភ្លើង១គ្រឿង អាច-តប្រព័ន្ធខ្សែភ្លើងចូលតាមផ្ទះចំនួន៩៨ខ្នង។ **ភូមិឆ្នាំង** ម៉ាស៊ីនភ្លើង១គ្រឿង និងតប្រព័ន្ធខ្សែភ្លើងចូលតាមផ្ទះចំនួន១៤១ខ្នង។ សូមចាប់ផ្តើមឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។

**៥. ការជីកអណ្តូងស្នប់**

- ស្នើសុំអណ្តូងស្នប់**ចំនួន១៦**អណ្តូងសម្រាប់ភូមិទាំង៣គឺ៖ **ទី១**ភូមិសំអាង ចំនួន៥អណ្តូង ជាអណ្តូងស្នប់ ដាក់នៅដើមភូមិ២អណ្តូង កណ្តាលភូមិ២អណ្តូង និងចុងភូមិ១អណ្តូង។ **ទី២**ភូមិភ្នំត្នោតថ្មី ចំនួន៥អណ្តូង ដាក់នៅដើមភូមិ២អណ្តូង កណ្តាលភូមិ១អណ្តូង និងចុងភូមិ២អណ្តូង និង**ទី៣**នៅភូមិឆ្នាំងចំនួន៦ អណ្តូង ដាក់នៅដើមភូមិ២អណ្តូង កណ្តាលភូមិ២អណ្តូង និងចុងភូមិ២អណ្តូង។ សូមចាប់ផ្តើមពីឆ្នាំ ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ញាន ជុន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងថា “ ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល និងសមាជិក សមាជិកា អង្គសិក្ខាសាលា ទាំងអស់ដែលចូលរួមធ្វើ ផែនការ ក៏ដូចជាការកំណត់នូវតម្រូវការអាទិភាពទាំង៥ថ្ងៃនេះរបស់បងប្អូនទាំងអស់គ្នា។ ហើយបងប្អូនខ្លះ បានយល់ពីតម្រូវការ បងប្អូនខ្លះមិនទាន់យល់ពីតម្រូវការ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត ថាបើបងប្អូនគ្រាំទ្រ គណបក្សប្រជាជននៅអាណត្តិខាងមុខ ខ្ញុំនឹងព្យាយាមឆ្លើយតបតម្រូវការរបស់បងប្អូនឲ្យបានសម្រេចប្រកប ដោយជោគជ័យក្នុងពេលអនាគតខាងមុខ”។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួន ហឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

<sup>1</sup> No. 099